



VISA APPLICATION FORM TO ENTER
JAPAN



Surname (as shown in passport) នាមត្រកូល

Given and middle names (as shown in passport) នាមខ្លួន

Other names (including any other names you are or have been known by)

Date of birth ថ្ងៃខែឆ្នាំកំណើត (Day)/(Month)/(Year) Place of birth ទីកន្លែងកំណើត (ក្រុង/ខេត្ត) (City) (State or Province) (Country)

Sex: Male ☐ Female ☐ Marital status: Single ☐ Married ☐ Widowed ☐ Divorced ☐
ភេទ ប្រុស ស្រី ស្ថានភាព រៀបការ មេម៉ាយ លែងលះ
Nationality or citizenship សញ្ជាតិ

Former and/or other nationalities or citizenships

ID No. issued to you by your government លេខអត្តសញ្ញាណប័ណ្ណ

ប្រភេទលិខិតឆ្លងដែន កាតិ ផ្លូវការ ធម្មតា ផ្សេងៗ
Passport type: Diplomatic ☐ Official ☐ Ordinary ☐ Other ☐ Passport No. លេខលិខិតឆ្លងដែន

Place of issue កន្លែងផ្តល់លិខិតឆ្លងដែន Date of issue ផ្តល់នៅថ្ងៃ (Day)/(Month)/(Year)

Issuing authority អាជ្ញាធរ Date of expiry ថ្ងៃផុតកំណត់ (Day)/(Month)/(Year)

Certificate of Eligibility No. លេខវិញ្ញាបនបត្របញ្ជាក់សិទ្ធិស្នាក់នៅ(COE)

Purpose of visit to Japan/Status of residence គោលបំណងទៅលេង/ គោលបំណងស្នាក់នៅមាននៅលើ(COE)

Intended length of stay in Japan រយៈពេលស្នាក់នៅជប៉ុន(៥:5ថ្ងៃ) Date of arrival in Japan ថ្ងៃទៅដល់ជប៉ុន(ឧ: 1/4/2023)

Port of entry into Japan ឈ្មោះច្រកចូល Name of ship or airline ឈ្មោះយន្តហោះ/ជើងហោះហើរ

Names and addresses of hotels or persons with whom applicant intends to stay

Name ឈ្មោះកន្លែងស្នាក់នៅជប៉ុន Tel. លេខទូរស័ព្ទ

Address អាសយដ្ឋាន

Dates and duration of previous stays in Japan រយៈពេលធ្លាប់បានស្នាក់នៅជប៉ុន (ឧ: 1/1/2023-5/1/2023)

Your current residential address (if you have more than one address, please list them all)

Address អាសយដ្ឋានស្នាក់នៅបច្ចុប្បន្ន

Tel. លេខទូរស័ព្ទផ្ទាល់ខ្លួន Mobile No. លេខទូរស័ព្ទផ្ទាល់ខ្លួន

E-Mail អ៊ីម៉ែល

Current profession or occupation and position ការងារ/ មុខរបរបច្ចុប្បន្ន

Name and address of employer

Name ឈ្មោះស្ថាប័នកំពុងបម្រើការ/ សកម្មភាពអាជីវកម្ម(សម្រាប់អ្នកមានបរិយាកាសផ្ទះមិនមានស្លាកយីហោ) Tel. លេខទូរស័ព្ទស្ថាប័ន

Address អាសយដ្ឋាន

(Note)Partner's profession/occupation (or that of parents, if applicant is a minor):
ការងាររបស់អាណាព្យាបាល ឬឪពុកម្តាយ(សម្រាប់អនិធិជន)

Guarantor or reference in Japan(Please provide details of the guarantor or the person to be visited in Japan)

Name ឈ្មោះអ្នកធានានៅជប៉ុន Tel. លេខទូរស័ព្ទ

Address អាសយដ្ឋាន

Date of birth ថ្ងៃខែឆ្នាំកំណើត Sex: Male ☐ Female ☐
(Day)/(Month)/(Year)

Relationship to applicant ទំនាក់ទំនងនឹងអ្នកដាក់ពាក្យ

Profession or occupation and position ការងារ/ មុខរបរ

Nationality and immigration status សញ្ជាតិស្ថានភាពអន្តោប្រវេសន៍

Inviter in Japan(Please write 'same as above' if the inviting person and the guarantor are the same)

Name ឈ្មោះអ្នកអញ្ជើញនៅជប៉ុន Tel. លេខទូរស័ព្ទ

Address អាសយដ្ឋាន

Date of birth ថ្ងៃខែឆ្នាំកំណើត Sex: Male ☐ Female ☐
(Day)/(Month)/(Year)

Relationship to applicant ទំនាក់ទំនងនឹងអ្នកដាក់ពាក្យ

Profession or occupation and position ការងារ/ មុខរបរ

Nationality and immigration status សញ្ជាតិស្ថានភាពអន្តោប្រវេសន៍

(Note)Remarks/Special circumstances, if any កត់សម្គាល់ប្រសិនបើមាន

តើអ្នកធ្លាប់:

- | | |
|---|--|
| • ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬបទល្មើសនៅប្រទេសណាមួយទេ? | ឆ្លាប់ មិនឆ្លាប់
Yes ☐ No ☐ |
| • ជាប់ពន្ធនាគាររយៈពេល១ឆ្នាំឬលើសពីនេះនៅប្រទេសណាមួយទេ? | Yes ☐ No ☐ |
| • ត្រូវបានបណ្តេញចេញ ឬ នាំចេញពីប្រទេសជប៉ុន ឬប្រទេសណាមួយដោយសារតែការស្នាក់នៅហួសកំណត់ ឬការរំលោភច្បាប់អ្វីមួយដែរឬទេ? | Yes ☐ No ☐ |
| • ត្រូវបានផ្ដន្ទាទោសពីបទល្មើសគ្រឿងញៀនពាក់ព័ន្ធនឹងការរំលោភច្បាប់ទាក់ទងនឹងណាកូទិក កញ្ញា អាគៀន និងសារធាតុញៀននៅប្រទេសណាមួយទេ? | Yes ☐ No ☐ |
| • ប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងអំពើពេស្យាបាវ ឬ សកម្មភាពទាក់ទងដទៃផ្សេងទៀតដែរឬទេ? | Yes ☐ No ☐ |
| • ប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការជួញដូរមនុស្សដែរឬទេ? | Yes ☐ No ☐ |

សូមគូស"ធ្លាប់"ប្រសិនបើអ្នកបានទទួលការកាត់ទោសណាមួយ ទោះបីជាការកាត់ទោសត្រូវបានលុបចោលក៏ដោយ។

ប្រសិនបើឆ្លើយថា"ធ្លាប់"ចំពោះសំណួរណាមួយខាងលើ សូមផ្តល់ព័ត៌មានលម្អិតពាក់ព័ន្ធ។

ខ្ញុំអះអាងថាព័ត៌មានដែលបានផ្តល់ជូនខាងលើពិតជាត្រឹមត្រូវ។ខ្ញុំយល់ថាស្ថានភាពអន្តោប្រវេសន៍ និងរយៈពេលស្នាក់នៅដែលផ្តល់ឲ្យ គឺបានសម្រេចដោយអាជ្ញាធរអន្តោប្រវេសន៍ជប៉ុនពេលទៅដល់ប្រទេសជប៉ុន។ខ្ញុំយល់ថាការមានទិដ្ឋភាពមិនមែនមានសិទ្ធិចូលប្រទេសជប៉ុននៅពេលទៅដល់ប្រទេសជប៉ុន ប្រសិនបើត្រូវបានគេរកឃើញថាមិនមានគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចូលប្រទេស។

ខ្ញុំយល់ព្រមចំពោះការផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ(ដោយភ្នាក់ងារទេសចរណ៍ស្របច្បាប់ក្នុងការតំណាងពាក្យស្នើសុំទិដ្ឋភាពរបស់ខ្ញុំ) ទៅស្ថានទូតជប៉ុន/កុងស៊ុល និង(ប្រគល់ភ្នាក់ងារទេសចរណ៍នូវ)ការបង់ថ្លៃទិដ្ឋភាពរបស់ខ្ញុំទៅស្ថានទូតជប៉ុន/ អគ្គកុងស៊ុលនៅពេលចាំបាច់។

Date of application ថ្ងៃខែឆ្នាំនៃការស្នើសុំ Signature of applicant ហត្ថលេខាសម្តីជន

(Note)It is not mandatory to complete these items.

រាល់ព័ត៌មានផ្ទាល់ខ្លួនដែលមាននៅលើពាក្យស្នើសុំនេះគឺដូចជាឯកសារបន្ថែមដែលបានដាក់សម្រាប់ស្នើសុំទិដ្ឋភាព(តទៅហៅកាត់ថា"ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានរក្សាទុក") នឹងត្រូវបានរក្សាត្រឹមត្រូវតាមច្បាប់ស្តីពីការការពារព័ត៌មានផ្ទាល់ រៀបចំឡើងដោយក្រសួងការបរទេសជប៉ុន(រួមទាំងការបោះពុម្ពផ្សាយក្រៅស្រុកជប៉ុន)យោងតាមច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន (ច្បាប់លេខ57 ឆ្នាំ2003, តទៅហៅកាត់ថា"ច្បាប់")។ ព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានរក្សាទុកនឹងត្រូវបានប្រើក្នុងគោលបំណងដំណើរការស្នើសុំទិដ្ឋភាព(រួមទាំងការផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនដែលអ្នកនឹងធ្វើដំណើរជាមួយ ឬក្រុមហ៊ុនដឹកជញ្ជូនមួយទៀតដែលអ្នកនឹងធ្វើដំណើរជាមួយក្នុងលក្ខខណ្ឌស្ថានមិនដល់ណាមួយ) ខាងគ្រប់គ្រងអន្តោប្រវេសន៍, ខាងសហប្រតិបត្តិការអន្តរជាតិ និង គោលបំណងចាំបាច់ទាក់ទងទាំងឡាយ ដែលបានចែងក្នុងមាត្រាទី69 នៃច្បាប់។